

បច្ចេកវិទ្យាជំនួយការផ្តល់មូលនិធិតាមរយៈមជ្ឈមណ្ឌលតំបន់

ខែតុលា ឆ្នាំ ការបោះពុម្ពផ្សាយលេខ 5579.06

I. តើមជ្ឈមណ្ឌលតំបន់គឺជាអ្វី?

មជ្ឈមណ្ឌលតំបន់ទទួលខុសត្រូវចំពោះការផ្តល់ ឬការរៀបចំសេវាកម្ម និងជំនួយសម្រាប់អ្នកមានកម្រោយការចម្រើនខ្លួន។ ដើម្បីស្នើសុំបច្ចេកវិទ្យាជំនួយតាមរយៈមជ្ឈមណ្ឌលតំបន់ បាន ជាដំបូងអ្នកត្រូវតែដាក់ពាក្យស្នើសុំសេវាកម្មរបស់ពួកគេ និងឱ្យមានការពិនិត្យមើលលើសិទ្ធិទទួលបានជាមុនសិន។ ជនពិការដែលគេរកឃើញថាមានសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍ពីមជ្ឈមណ្ឌលតំបន់ ត្រូវបានគេហៅថា៖ “អ្នកប្រើប្រាស់/អ្នកជាប់ប្រចាំ”។ សម្រាប់ព័ត៌មានបន្ថែមអំពីអ្នកមានសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍នៃ មជ្ឈមណ្ឌលតំបន់ និងរបៀបដាក់ពាក្យស្នើសុំ សូមមើលផ្នែកស្តីពីសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍នៃមជ្ឈមណ្ឌលតំបន់នៅលើវិបសាយនៃក្រសួងកិច្ចការសង្គម (DDS) ដោយចុច [ត្រង់នេះ](#)។ បច្ចេកវិទ្យាជំនួយ គឺជាផ្នែកមួយនៃសេវាកម្ម ឬអត្ថប្រយោជន៍ដែលមជ្ឈមណ្ឌលតំបន់ ផ្តល់ឱ្យ។ នៅកន្លែងផ្សេងៗទៀតដែលមាន ប្រភេទដូចជា សាលារៀនឌីស្ត្រិក, Medi-Cal និងក្រសួងស្តារនីតិសម្បទា (DoR) ក៏ផ្តល់បច្ចេកវិទ្យាជំនួយដល់ជនពិការដែរ តែឯកសារព័ត៌មានសំខាន់ៗ នេះ នឹងផ្តោតជាសំខាន់លើការទទួលបានបច្ចេកវិទ្យាជំនួយតាមរយៈមជ្ឈមណ្ឌលតំបន់។

II. តើបច្ចេកវិទ្យាជំនួយស្ថិតក្រោមច្បាប់ស្តីពីការផ្តល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្រោយការចម្រើនខ្លួន (Lanterman Act) គឺជាអ្វី?

ច្បាប់ស្តីពីការផ្តល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្រោយការចម្រើនខ្លួន (Lanterman Act) គឺជាច្បាប់នៃរដ្ឋកាលីហ្វ័រញ៉ាដែល ផ្តល់ឱ្យអ្នកមានកម្រោយការចម្រើនខ្លួននូវសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍ និងជំនួយដែលពួកគេចាំបាច់ត្រូវការដើម្បីបន្តជីវិតរស់នៅកាន់តែឯករាជ្យ និងតាមធម្មតា។ ច្បាប់ស្តីពីការផ្តល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្រោយការចម្រើនខ្លួន (Lanterman Act) ប្រើពាក្យថា៖ “គ្រឿងបរិក្ខារ ពិសេសដែលអាចប្រើប្រួលទៅតាមដោយខ្លួនឯង” ដើម្បីបរិយាយអំពីបច្ចេកវិទ្យាជំនួយ។ Welf. & Inst. §4685(c)(1). ច្បាប់ស្តីពីការផ្តល់ជំនួយ (ការទ្រទ្រង់) និងអត្ថប្រយោជន៍ដល់មនុស្សមានកម្រោយការចម្រើនខ្លួន (Lanterman Act) មិនផ្តល់នូវបញ្ជីឈ្មោះប្រភេទគ្រឿងបរិក្ខារពិសេសដែលអាច ប្រើប្រួលទៅតាមដោយខ្លួនឯង/បច្ចេកវិទ្យាជំនួយដែលអ្នកអាចស្នើសុំឱ្យមជ្ឈមណ្ឌលតំបន់របស់អ្នកផ្តល់ឱ្យនោះទេ តែវាមាននិយាយថា៖ “គ្រឿងបរិក្ខារពិសេសដែលអាចប្រើ ប្រួលទៅតាមដោយខ្លួនឯងដែលមានប្រភេទដូចជា កៅស៊ូសម្រាប់អ្នកពិការជើង, ក្រែងនៅមន្ទីរពេទ្យ, ឧបករណ៍ទំនាក់ទំនង, និងគ្រឿងឧបករណ៍ និងគ្រឿងផ្គត់ផ្គង់សំខាន់ ចាំបាច់ផ្សេងៗទៀត” ត្រូវតែអាចរកបាន ក្នុងករណីសំខាន់ចាំបាច់។ Welf. & Inst. §4685(c)(1). វិបសាយ DDS និយាយថា៖ “បច្ចេក វិទ្យាជំនួយ (AT) បរិយាយអំពីគ្រឿងឧបករណ៍នានាដែលប្រើដោយមនុស្ស និងមនុស្សដែលមានកម្រោយការចម្រើនខ្លួន និងពិការផ្សេងៗទៀតដើម្បីចូលរួមនៅក្នុងក្នុង

ពិសោធន៍នៃជីវភាពរស់នៅប្រចាំថ្ងៃ។” DDS មានចុះនូវប្រភេទ AT មួយចំនួន និងប្រាប់នូវឧទាហរណ៍នានាដែលមានជាអាទិ៍ ឧបករណ៍សម្រាប់: ទំនាក់ទំនង, ការធ្វើឱ្យមានចលនា, ដែលអាចមើលឃើញ និងស្តាប់, គ្រប់គ្រងបរិយាកាសជុំវិញ និងការប្រែប្រួលទៅតាមរូបរាងកាយ។ អ្នកអាចមើលព័ត៌មានច្រើនទៀតអំពី AT នៅលើវិបសាយ DDS ដោយចុច [ត្រង់នេះ](#)។

III. ក្នុងនាមជាអ្នកមានកម្សាន្តការចម្រើនខ្លួន តើខ្ញុំមានសិទ្ធិទទួលបានបច្ចេកវិទ្យាជំនួយដែរឬទេ?

បាទ/ចាស (មាន!)។ ក្នុងនាមជាអ្នកប្រើប្រាស់/អ្នកជាប់ប្រចាំរបស់មជ្ឈមណ្ឌលតំបន់ អ្នកមានសិទ្ធិទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍ និងជំនួយដែលមានប្រភេទដូចជា បច្ចេកវិទ្យាជំនួយនៅកន្លែងដែលមាន “បរិយាកាសកំហិតលក្ខខណ្ឌតិចតួច”។ Welf. & Inst. §4648(a)(1)-(2). នោះមានន័យថា មជ្ឈមណ្ឌលតំបន់ត្រូវផ្តល់នូវបច្ចេកវិទ្យាជំនួយដល់គ្រប់ទីកន្លែងដែលអ្នករស់នៅ: នៅផ្ទះផ្ទាល់របស់អ្នក, នៅទារកដ្ឋាន, នៅតាមមណ្ឌលសុខភាព, នៅតាមមន្ទីរព្យាបាលតាមសហគមន៍ដែលមានការអនុញ្ញាតត្រឹមត្រូវ, ឬនៅតាមគ្លីនិកព្យាបាលតាមផ្ទះ។ Welf. & Inst. §4648(a)(9)(A).¹ ជម្រកមណ្ឌលតំបន់នានា ត្រូវតែធ្វើឱ្យប្រាកដប្រជាថា អ្នកទទួលបានបច្ចេកវិទ្យាជំនួយដែលនឹងជួយឱ្យអ្នកឆ្លើយតបបានទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក។ Welf. & Inst. §4648(a)(2).

IV. តើខ្ញុំត្រូវព្យាយាមការស្នើសុំបច្ចេកវិទ្យាជំនួយពីមជ្ឈមណ្ឌលតំបន់យ៉ាងដូចម្តេចខ្លះ?

ក្រោយមានការរកឃើញសិទ្ធិទទួលបានក្នុងនាមជាអ្នកប្រើប្រាស់/អ្នកជាប់ប្រចាំនៃមជ្ឈមណ្ឌលតំបន់មួយហើយ មជ្ឈមណ្ឌលតំបន់នោះត្រូវតែបង្កើតកម្មវិធីជំនួយសមត្ថភាពនៃបុគ្គលមានកម្សាន្តការចម្រើនខ្លួន និងក្រុមគ្រួសារ (IPP) ឱ្យអ្នកដែលជាគម្រោងជាលាយលក្ខណ៍អក្សរមួយដែលនឹងជួយឱ្យអ្នកសម្រេចកម្រិត និងគោលបំណងរបស់អ្នកបាន ហើយនិងបូកបញ្ចូលនូវសេវាកម្ម ឬអត្ថប្រយោជន៍ និងជំនួយដែលត្រូវការចាំបាច់ដើម្បីឆ្លើយនឹងវាបាន។ មើលព័ត៌មានច្រើនទៀតអំពីការបង្កើត IPP មួយឡើង និងមូលហេតុដែលកម្មវិធី IPP មានសារៈសំខាន់ខ្លាំងនៅលើវិបសាយ DDS ដោយចុច [ត្រង់នេះ](#) (មើលទំព័រ S-4, S-7 និង S-8)។ កម្មវិធី IPP របស់អ្នកត្រូវមានបញ្ចូលនូវវាល់បច្ចេកវិទ្យាជំនួយដែលសំខាន់ចាំបាច់ទាំងអស់។² ក្រោយពីមានការសរសេរអំពីសំណើបច្ចេកវិទ្យាជំនួយរបស់អ្នកចូលទៅក្នុងកម្មវិធី IPP របស់អ្នកហើយនោះ មជ្ឈមណ្ឌលតំបន់ត្រូវតែទូទាត់ថ្លៃឱ្យ, ទទួលយក, ហ្វឹកហ្វឺនអ្នកអំពីរបៀបប្រើ និងជួសជុលថែទាំវាដល់អ្នក។

¹ ជាដំបូង មជ្ឈមណ្ឌលតំបន់នឹងស្នើសុំឱ្យអ្នកបញ្ជូនប្រាប់នូវប្រភពចម្រើនសណាមួយចំនួនដែលមានប្រភេទដូចជា កម្មវិធី Medi-Cal, កម្មវិធីអត្ថប្រយោជន៍កុមារនៅកាលីហ្វ័រញ៉ា, សាលារៀនឌីស្ត្រិក, ឬក្រុមហ៊ុនធានារ៉ាប់រងសុខភាពជាមុនសិន មុននឹងខ្លួនពិចារណាលើការផ្តល់សេវាកម្ម និង/ឬមុខរបស់មួយ។

V. តើខ្ញុំត្រូវធ្វើយ៉ាងម្តេច បើមជ្ឈមណ្ឌលតំបន់បដិសេធសំណើសុំបច្ចេកវិទ្យាជំនួយរបស់ខ្ញុំ?

បើមជ្ឈមណ្ឌលតំបន់បដិសេធសំណើសុំបច្ចេកវិទ្យាជំនួយរបស់អ្នក ហើយអ្នកមិនយល់ស្របតាមសេចក្តីសម្រេចរបស់ពួកគេ អ្នកអាច “ប្តឹងសាទុក្ខ ឬតវ៉ា” បាន (ធ្វើលិខិតជូនដំណឹងដោយប្រាប់ពួកគេថា អ្នកមិនយល់ស្រប)។ **Welf. & Inst. § 4710.5(a)**. មានកម្រិតពេលវេលាសម្រាប់ដំណើរការប្តឹងសាទុក្ខ ឬតវ៉ាដែលអ្នកត្រូវតែធ្វើតាម។ ដំបូង បើមជ្ឈមណ្ឌលតំបន់សម្រេចថា ខ្លួននឹងផ្តល់សេវាកម្ម/អត្ថប្រយោជន៍ ឬជំនួយដែលអ្នកស្នើសុំទេនោះ ខ្លួនត្រូវតែផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរឱ្យអ្នកតាមរយៈសំបុត្រអនុសិដ្ឋក្នុងរយៈពេល **5 ថ្ងៃដែលធ្វើការ**(មិនត្រូវមានការរាប់បញ្ចូលថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកទេ)។ **Welf. & Inst. § 4710(b)**. ជួនកាល មជ្ឈមណ្ឌលតំបន់មិនធ្វើលិខិតជូនដំណឹងទេ នៅពេលដែលពួកគេសម្រេចបដិសេធ ឬផ្លាស់ប្តូរសេវាកម្ម ឬអត្ថប្រយោជន៍ដែលអ្នកចង់បាន ឬចាំបាច់ត្រូវការ។ ការធ្វើដូច្នោះ គឺខុសច្បាប់។ អ្នកត្រូវស្នើសុំលិខិតជូនដំណឹងនៅពេលដែលអ្នកមិនយល់ស្របតាមសេចក្តីសម្រេចរបស់មជ្ឈមណ្ឌលតំបន់មួយ។ បន្ទាប់មក អ្នកអាចសម្រេចថាតើអ្នកចង់ប្តឹងសាទុក្ខ ឬខ្លួនណា (តវ៉ា) ឬក៏អត់។ បើអ្នកចង់បានសេវាកម្ម/អត្ថប្រយោជន៍ ឬជំនួយដើម្បីបន្តមានជំនួសនៅខណៈពេលនៃដំណើរការប្តឹងសាទុក្ខ ឬខ្លួនណា (តវ៉ា) អ្នកចាំបាច់ត្រូវដាក់ពាក្យប្តឹងសាទុក្ខ ឬខ្លួនណា (តវ៉ា) ក្នុងរយៈពេល **10 ថ្ងៃ** ចាប់ពីថ្ងៃទទួលបានការជូនដំណឹងរបស់មជ្ឈមណ្ឌលតំបន់។ **Welf. & Inst. § 4715 (a)**. ការបន្តផ្តល់សេវាកម្ម/អត្ថប្រយោជន៍នៅកំឡុងពេលមានដំណើរការសវនាការយុត្តិធម៌ ក៏គេដឹងថាជា “ជំនួយដែលមិនទាន់មានការទូទាត់” ដែរ។

អ្នកមានពេល **30 ថ្ងៃ** ដើម្បីដាក់ពាក្យប្តឹងសាទុក្ខ ឬខ្លួនណា (តវ៉ា) ដើម្បីស្នើសុំឱ្យមានសវនាការយុត្តិធម៌មួយបាន។ **Welf. & Inst. § 4710,5 (a)**. តែបើអ្នករង់ចាំដំណោះស្រាយនោះយូរ មជ្ឈមណ្ឌលតំបន់អាចបញ្ឈប់ កាត់ផ្តាច់ ឬផ្លាស់ប្តូរសេវាកម្ម/អត្ថប្រយោជន៍ ឬជំនួយក្នុងរយៈពេលមានដំណើរការប្តឹងសាទុក្ខ ឬខ្លួនណា (តវ៉ា) នោះបាន។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការសវនាការយុត្តិធម៌ ឆ្ពោះទៅកាន់វិបសាយ **DDS** ហើយមើលផ្នែកស្តីពី “ដំណើរការសវនាការយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់/អ្នកជំនាញប្រចាំដែលមានអាយុចាប់ពី **3 ឆ្នាំឡើងទៅ**” ដោយចុច [ក្រុងនេះ](#)។ បើអ្នកចាំបាច់ត្រូវការព័ត៌មានដែលទាក់ទងនឹងដំណើរការសវនាការយុត្តិធម៌សម្រាប់អ្នកប្រើប្រាស់/អ្នកជំនាញប្រចាំដែលមានអាយុក្រោមបីឆ្នាំ សូមមើលព័ត៌មានច្រើនទៀតដែលមាននៅលើវិបសាយ **DDS** ដោយចុច [ក្រុងនេះ](#)។

គ្រោងការណ៍ការពារ & គាំទ្រនៃរដ្ឋកាលីហ្វ័រញ៉ាទទួលបានការឧបត្ថម្ភថវិកាពីប្រភពជាច្រើន សម្រាប់បង្កើតឧបត្ថម្ភថវិកាពេញលេញ ឆ្ពោះទៅកាន់ទំព័រដែលមានគំណា
[http://www.disabilityrightsca.org/
Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html)។